



SWEDEN



គម្រោងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងដំណើរការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ

សេចក្តីសង្ខេបគម្រោង

ការបង្កើនឱកាសសម្រាប់ប្រជាពលរដ្ឋបានចូលរួមក្នុងដំណើរការអភិវឌ្ឍន៍នៅមូលដ្ឋានគឺជាតម្រូវការចាំបាច់សម្រាប់ដំណើរការអភិវឌ្ឍន៍ប្រជាធិបតេយ្យនៅកម្ពុជា។ ប្រជាពលរដ្ឋដែលយល់ដឹង និងសកម្ម គឺជាសមាសធាតុចាំបាច់ក្នុងដំណើរការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ប៉ុន្តែទោះបីជាក្រុមប្រឹក្សាឃុំ សង្កាត់អនុវត្តបានជោគជ័យមួយចំនួនដោយក៏ដោយ ក៏ការអភិវឌ្ឍសមត្ថភាពរបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ និងរដ្ឋបាលគឺនៅទន់ខ្សោយនៅឡើយ ។

អង្គការផេកបានរៀបចំ និងអនុវត្ត **គម្រោងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ** ដើម្បីលើកទឹកចិត្ត និងគាំទ្រប្រជាពលរដ្ឋក្នុងការអនុវត្តសិទ្ធិក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចនៅថ្នាក់ក្រោមជាតិ ។ គម្រោងនេះបានរៀបចំឡើងដោយផ្ដោតលើគោលការណ៍សិទ្ធិមនុស្សជាមូលដ្ឋានគឺសិទ្ធិទទួលបានព័ត៌មាន តម្លាភាព ការចូលរួម និងភាពមិនរើសអើង ។

គម្រោងមានគោលបំណងបីគឺ (១) លើកកម្ពស់ការចែកចំណែកដើម្បីបង្កើនការយល់ដឹង និងចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋពីអភិបាលកិច្ចរបស់ថ្នាក់ក្រុងស្រុក (២) លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ឱ្យមានឥទ្ធិពលលើសកម្មភាពរបស់ក្រុមប្រឹក្សាក្រុងស្រុក (៣) សង្គមស៊ីវិលមានឥទ្ធិពលទៅលើគោលនយោបាយនៃការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរបស់រដ្ឋាភិបាល ។

- រយៈពេលអនុវត្ត** ខែវិច្ឆិកា ឆ្នាំ២០១២ ដល់ខែតុលា ឆ្នាំ២០១៥
- ម្ចាស់មូលនិធិ** ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិដើម្បីអភិវឌ្ឍរបស់ប្រទេសស៊ុយអែត (Sida)
- តំបន់គោលដៅ** ៨ក្រុងស្រុក ក្នុងខេត្តបាត់ដំបង ពោធិសាត់ កំពង់ចាម និងមណ្ឌលគីរី



តាមរយៈការអនុវត្តគម្រោងនេះ អង្គការជេក និងដៃគូនឹងនាំយកលទ្ធិប្រជាធិបតេយ្យរបស់ កម្ពុជាឱ្យឈានទៅមួយកំរិតទៀត។ គម្រោងនឹងជួយគាំទ្រក្រុមប្រឹក្សា ពិសេសក្រុមប្រឹក្សា ក្រុង ស្រុក ឱ្យក្លាយទៅជាស្ថាប័នដែលមានគណនេយ្យខ្ពស់ និងតម្លាភាពចំពោះការធ្វើសេចក្តី សម្រេចចិត្តដោយផ្ដោតលើមតិយោបល់របស់ប្រជាពលរដ្ឋ។ គម្រោងនឹងប្រើប្រាស់បណ្តាញ ជាឧបករណ៍ដើម្បីផ្តល់ចំណេះដឹង កសាងសមត្ថភាព និងបញ្ចេញមតិយោបល់របស់សង្គម ស៊ីវិលក្នុងការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ហើយគម្រោងនឹងដើរតួជាភ្នាក់ងារ ដើម្បីផ្តល់ប្តូរកែលម្អ។


គម្រោងនឹងសម្រេចលទ្ធផល៖ (១) បង្កើនចំណេះដឹង និងសមត្ថភាពប្រជា ពលរដ្ឋ ដើម្បីផ្តល់មតិលើតម្រូវការអាទិភាពជូនទៅក្រុមប្រឹក្សា (២) បង្កើនលទ្ធភាពប្រជា ពលរដ្ឋក្នុងការទទួលបានព័ត៌មាន និងការសម្រេចនានារបស់ក្រុមប្រឹក្សា (៣) លើកម្ពស់ប ណ្តាញអង្គការសហគមន៍មូលដ្ឋាន និងកិច្ចសន្ទនាដែលតំណាងឱ្យផលប្រយោជន៍របស់ប្រជា ពលរដ្ឋនៅថ្នាក់ស្រុក (៤) បង្កើនការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការតាមដាន និងវាយតម្លៃ ការបំពេញការងាររបស់ក្រុមប្រឹក្សា និង (៥) WPGD ចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងកិច្ច សន្ទនា និងការសម្រេចនានាក្នុងគោលនយោបាយអភិវឌ្ឍន៍ប្រជាធិបតេយ្យ។

ទ្រឹស្តីនៃការផ្លាស់ប្តូរ

គម្រោងបានរៀបចំឡើងផ្នែកលើជំនឿសំខាន់ៗមួយចំនួន គឺផ្តល់ចំណេះដឹង ចាំបាច់ ឧបករណ៍អនុវត្ត និងការបង្ហាត់បង្ហាញដល់សង្គមស៊ីវិល ដើម្បីបង្កើនការចូលរួមក្នុង ដំណើរការអភិវឌ្ឍន៍ប្រជាធិបតេយ្យ។ តាមរយៈការរៀបចំបណ្តាញបានត្រឹមត្រូវ សង្គម ស៊ីវិលនឹងរៀនសូត្របានល្អ និងទទួលបានជោគជ័យក្នុងការភ្ជាប់ទំនាក់ទំនង និងពង្រឹងលទ្ធិ ប្រជាធិបតេយ្យ។ មូលដ្ឋានគ្រឹះនៃភាពជាដៃគូល្អរវាងរដ្ឋ និងសង្គមស៊ីវិលជួយសម្រួលដល់តួ អង្គទាំងពីរក្នុងស្វែងយល់ពីបញ្ហា និងមធ្យោបាយដោះស្រាយ។ ក្តីបារម្ភ និងតម្រូវការជា អាទិភាពរបស់ប្រជាពលរដ្ឋគឺជាកត្តាជម្រុញឱ្យមានការភ្ជាប់ទំនាក់ទំនងជាមួយរដ្ឋបាលនៅ ថ្នាក់ក្រោមជាតិ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង

- សារ៉ា ស៊ីតស៍ អាឡិឌ្ល ម៉ូ
- ប្រធានប្រចាំប្រទេស DC អ្នកឯកទេសកម្មវិធី
- ssitts@pactworld.org ameaux@pactworld.org



អង្គការជេកគឺជាអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ និង មិនរកប្រាក់ចំណេញដែលមានបទពិសោធន៍៤០ឆ្នាំ។ ទស្សនៈ វិស័យគឺពិភពលោកមួយដែលជនក្រីក្រ និងជនងាយរង គ្រោះអនុវត្តលទ្ធិ កំណត់ដំណោះស្រាយខ្លួនឯង និងម្ចាស់ ការលើដោតវាសនារបស់ខ្លួន។

គោលដៅ និង គោលបំណងគម្រោង

